



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២

ខុមហ្វ្រែល COMFREL

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនឹង សមាគមន៍អាដហុក អង្គការពន្លឺនៃក្តីសង្ឃឹម (PNKS) អង្គការសហការណ៍កាត់បន្ថយភាពក្រីក្រ(ICC) បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ-សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១២។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥២នាក់ (២៣% ជាស្រ្តី) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការអាទិភាព ទាំង ៥ ក្នុង ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង

១. ការជួសជុលផ្លូវលំ

- ជួសជុលផ្លូវលំភូមិចំនួន៣ខ្សែ គឺខ្សែទី១ ភូមិលេខ០៧, ០៨, ០៩, ០១០ មានបណ្តោយ៤៤០០ម៉ែត្រ ខ្នងលើ៥ម៉ែត្រ កម្ពស់០,៧០ម៉ែត្រ ខ្សែទី២ ភូមិលេខ១៤ មានប្រវែង១៥០០ម៉ែត្រ ខ្នងលើ៥ម៉ែត្រ កម្ពស់០,៧០ម៉ែត្រ និងដោយឡែកខ្សែទី៣ ភូមិលេខ០៩ពីខាងត្បូងទៅ មានប្រវែង១៥០០ម៉ែត្រ ខ្នងលើ៥ម៉ែត្រ កម្ពស់០,៧០ម៉ែត្រ។ សូមចាប់ផ្តើមឆ្នាំ២០១២នេះតទៅ និងបញ្ចប់នៅឆ្នាំ២០១៣។

២. ការស្តារអូរ

- ស្តារអូរអន្លង់ចារ ចំណុចភូមិលេខ០៩, ១០, ១១ មានប្រវែង៦៦០០ម៉ែត្រ ជម្រៅ៣ម៉ែត្រ មាត់លើ៨ម៉ែត្រ។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៤។

៣. ការស្នើសុំឱ្យមានការផ្តល់សេវាសុខភាពឱ្យប្រជាពលរដ្ឋ

- សូមឱ្យគ្រូពេទ្យឃុំមេត្តាបង្កើនការយកចិត្តទុកដាក់ចំពោះអ្នកជម្ងឺ មានអាកប្បកិរិយា និងប្រើពាក្យសម្តី បានសមរម្យ ។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២នេះតទៅ។

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតតាមបែបប្រជាធិបតេយ្យត្រូវបានលើកកម្ពស់ និងប្រកបដោយប្រសិទ្ធភាព ដែលនាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

៤. ការស្នើសុំបញ្ចុះតម្លៃភាសី និងយកលុយពីប្រជាពលរដ្ឋ

- ប្រជាពលរដ្ឋដែលលក់ស្រូវនៅតាមព្រំដែនសូមឲ្យមានការបញ្ចុះតម្លៃការយកភាសីត្រង់ចំណុចភូមិជំរីស្លាប់ និងលុបបំបាត់ការយកលុយនៅចំនុចបន្ទាយចក្រី និងទួលខ្លូត។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២នេះតទៅ។

៥. ការធ្វើបង្គន់អនាម័យ និងផ្សព្វផ្សាយពីរបៀបធ្វើ

- ស្នើសុំធ្វើបង្គន់អនាម័យតាមស្តង់ដារសម្រាប់គ្រប់គ្រួសារ ទូទាំងឃុំបន្ទាយចក្រី និងសូមឲ្យអ្នកជំនាញជួយចុះផ្សព្វផ្សាយពីរបៀបធ្វើ និងប្រើប្រាស់បង្គន់អនាម័យផងដែរ។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **ជួន ជឿន** តំណាងគណបក្សសមរង្ស៊ី ជាដំទប់ទី១ បានមានប្រសាសន៍ថា «ចំណុចអាទិភាពទាំង៥នេះប្រជាពលរដ្ឋទាំងអស់គ្នាបានបោះឆ្នោតពីការជ្រើសរើសក្នុងចំណោម ១៤អាទិភាព ហេតុនេះយើងត្រូវខិតខំជួយជម្រុញឲ្យមានការអនុវត្តបន្ថែមក្នុងការអភិវឌ្ឍនេះ ហើយសូមថ្លែងអំណរគុណដល់អង្គការខុមហ្វ្រែល និងអង្គការនានាទៀតដែលបានសហការរៀបចំសិក្ខាសាលានេះឡើង»។

លោក **សៅ សី** មេភូមិត្របុស្សរលួយ បានមានមតិថា «យើងទាំងអស់គ្នាត្រូវចងចាំហើយជួយជម្រុញការអនុវត្តឲ្យបាន ដោយនេះជាតម្រូវការចាំបាច់បំផុត ហើយជាក់ស្តែងរបស់ប្រជាជនយើង»។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់របស់ខ្លួន។
៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **ឃួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-កញ្ញា **កោត ស្រីពេជ្រ** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០៨៩ ៨១ ៨១ ៧៦

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 074